



BASIC FOOD EMPLOYMENT AND TRAINING
(ការបណ្តុះបណ្តាល និងការងារផ្នែកអាហារមូលដ្ឋាន, BFET)

សំណងដល់អ្នកចូលរួម

ឈ្មោះជាអក្សរពុម្ពរបស់អតិថិជន / អ្នកចូលរួម

លេខសម្គាល់ EJAS របស់អតិថិជន / អ្នកចូលរួម

កាលបរិច្ឆេទ

ផ្នែកបុគ្គលិកអង្គការ		
តួសជីកប្រភេទសំណង		បញ្ចូលចំនួនទឹកប្រាក់
<input type="checkbox"/>	មធ្យោបាយធ្វើដំណើរ៖ សំបុត្រ / បណ្ណាជិះឡានក្រុង - ចំនួន : <input type="checkbox"/> រាល់ថ្ងៃ / <input type="checkbox"/> រាល់សប្តាហ៍ / <input type="checkbox"/> រាល់ខែ លេខសម្គាល់សំបុត្រ / ប័ណ្ណាជិះឡានក្រុង	\$
<input type="checkbox"/>	មធ្យោបាយធ្វើដំណើរ៖ បណ្ណាទិញឥន្ធនៈ - លេខបណ្ណា :	\$
<input type="checkbox"/>	មធ្យោបាយធ្វើដំណើរ៖ បណ្ណ ORCA / ការបញ្ចូល ORCA - លេខបណ្ណា :	\$
<input type="checkbox"/>	មធ្យោបាយដឹកជញ្ជូន៖ ផ្សេងទៀត (ត្រូវការការពន្យល់)	\$
<input type="checkbox"/>	សម្លៀកបំពាក់ (ឧ. សម្លៀកបំពាក់សម្ភារសន្តិសុខ ស្បែកជើង ស្បែកជើងកវែង ឯកសណ្ឋាន)	\$
<input type="checkbox"/>	ការថែទាំកុមារ (ឧ. ការទូទាត់រួម CCSP សហទូទាត់ ឬគ្មាន CCSP)	\$
<input type="checkbox"/>	វេជ្ជសាស្ត្រ	\$
<input type="checkbox"/>	ការប្រលងកម្រិតអប់រំ / សមត្ថភាព (ឧ. ការប្រលងកម្រិតស្មើនឹងវិទ្យាល័យ ការប្រលងកម្រិតអក្ខរកម្ម ការប្រលងសមត្ថភាពជាមុន ការប្រលង CNA ការបណ្តុះបណ្តាលតាមកិច្ចសន្យារយៈពេលខ្លី)	\$
<input type="checkbox"/>	អនាម័យផ្ទាល់ខ្លួន និងការសម្អាតសម្ភារ (ឧ. ថ្នាំដុសធ្មេញ សាប៊ូ ការកាត់សក់)	\$
<input type="checkbox"/>	សៀវភៅ ឧបករណ៍ និងគ្រឿងផ្គត់ផ្គង់ការបណ្តុះបណ្តាល	\$
<input type="checkbox"/>	លំនៅដ្ឋាន	\$
<input type="checkbox"/>	សេវាអ៊ីនធឺណិត / ទូរសព្ទដៃ និងនាទី	\$
<input type="checkbox"/>	ជំនួយគាំទ្រខ្លីដ៏ថយ (ថ្លៃប្រាក់ កុំព្យូទ័រយូរវែង គ្រឿងបន្លាស់បន្សំ)	\$
<input type="checkbox"/>	ផ្សេងទៀត៖ (ត្រូវការការពន្យល់)	\$
<p>ស្រេចចិត្ត: តួសជីកខាងក្រោម ប្រសិនបើមានបណ្ណាដូរទំនិញ ឬប្រភេទទូទាត់ស្រដៀងគ្នានេះ។</p> <p><input type="checkbox"/> អតិថិជន/អ្នកចូលរួមត្រូវបានផ្តល់ឱ្យនូវ “ឯកសារភ្ជាប់បង្កាន់ដៃបណ្ណាដូរទំនិញ” និងស្រាមសំបុត្របង់ប្រាក់ជាមុនដើម្បីប្រគល់បង្កាន់ដៃសម្រាប់ការទិញទាំងអស់មកវិញ។</p>		
<p>ចាំបាច់: បញ្ចូលភស្តុតាងបញ្ជាក់សម្រាប់ប្រភេទសំណងនីមួយៗដែលត្រូវបានផ្តល់ (ឧ. ហេតុផលចាំបាច់ និងព័ត៌មានលម្អិតផ្សេងៗទៀតដូចជា៖ ការថែទាំកុមារគ្មាន CCSP ដោយសារភាពគ្មានសិទ្ធិទទួលជាបណ្តុះអាសន្ន សម្រាប់ខោសម្ភារសន្តិសុខ ឯកសណ្ឋានបណ្តុះបណ្តាលចាំបាច់ អាវ ស្បែកជើង សៀវភៅ ។ល។)</p>		
ហត្ថលេខាសម្រាប់ការអនុម័តកម្មវិធីដែលបានអនុញ្ញាត	កាលបរិច្ឆេទ	ឈ្មោះជាអក្សរពុម្ពសម្រាប់ការអនុម័តកម្មវិធីដែលបានអនុញ្ញាត
សេចក្តីប្រកាស និងហត្ថលេខារបស់អតិថិជន/អ្នកចូលរួម		
<p>ខ្ញុំយល់ដឹង និងយល់ព្រមថា៖</p> <ul style="list-style-type: none"> ខ្ញុំបានទទួលការចេញឯកសារខាងលើ។ ខ្ញុំមិនបានទទួលជំនួយប្រភេទដូចគ្នានេះនៅក្នុងខែបច្ចុប្បន្នពីអង្គការ/ស្ថាប័នដទៃទៀតទេ ដែលរួមមានដោយមិនកំណត់ត្រឹមតែ អង្គការផ្នែក BFET ផ្សេងទៀត WorkFirst, ម៉ាកា LEP ។ល។ ខ្ញុំអាចប្រើជំនួយដែលបានផ្តល់មកនេះ (រួមទាំងប័ណ្ណដូរទំនិញ) សម្រាប់តែគោលបំណងទាក់ទងនឹងការងារ ឬការបណ្តុះបណ្តាលដូចដែលបានរៀបរាប់ខាងលើប៉ុណ្ណោះ។ ការលក់ ឬការប្រើអត្ថប្រយោជន៍នេះមិនត្រឹមត្រូវ អាចបណ្តាលឱ្យមានការដកសិទ្ធិទទួល BFET ហើយខ្ញុំនឹងត្រូវសងប្រាក់ឧបត្ថម្ភទៅវិញ។ ខ្ញុំនឹងប្រគល់បង្កាន់ដៃ សម្រាប់ការទិញប័ណ្ណដូរទំនិញ និងឥន្ធនៈទាំងអស់ឱ្យវិញ ប្រសិនបើខ្ញុំបានទទួល “ឯកសារភ្ជាប់បង្កាន់ដៃបណ្ណាដូរទំនិញ”។ 		
ហត្ថលេខាអតិថិជន/អ្នកចូលរួម	កាលបរិច្ឆេទ	ឈ្មោះជាអក្សរពុម្ពរបស់អតិថិជន / អ្នកចូលរួម